

21. ព្រះវិចិត្រវិញ្ញាណ សូមជួយដល់អរិយានៅក្នុងប្រទេសកីឡូឌីនី
ដែលមានទំនាក់ទំនងពិបាកជាមួយសាច់ថ្លៃ។ សូមអោយពួកគាត់មានសន្តិភាព ភាពអត់ធ្មត់
និងយល់ពីទំនាក់ទំនងទាំងអស់នោះ។ (1ពេត្រុស 5:6)

22. ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់អ្នកម្តាយចិញ្ចឹមកូនតែម្នាក់ឯង
ដែលជួបការខ្វះខាតសម្រាប់គ្រួសារ។ នៅក្នុងកំពុងពេលក្នុងនេះ
មានមនុស្សជាច្រើនបាត់បង់ការងារ និងជួបការថប់បារម្ភ ការបាក់ទឹកចិត្ត ការរំលោភបំពាន
និងគ្មានផ្ទះសំបែងផងដែរ។ (ម៉ាថាយ6:26)

23. ឱ ព្រះអម្ចាស់អើយ សូមជួយដល់ស្ត្រីនៅតំបន់អឺរ៉ុបកណ្តាល ដែលត្រូវកំណត់អាទិភាព
រវាងគ្រួសារ ការជ្រើសរើសសិល្ប និងស្វែងរកទ្រង់ ដើម្បីអោយមានតុល្យភាពរវាងការងារ
និងការយកចិត្តទុកដាក់កូនៗផងដែរ។ (អេសាយ 30:21)

24. ព្រះអម្ចាស់អើយ សូមជួយដល់អាពាហ៍ពិពាហ៍នៅក្នុងប្រទេសអាណម៉ាក់
ដែលដៃគូទាំងនោះមានវប្បធម៌ផ្សេងៗគ្នា។ ពួកគេជួបប្រទះនូវការលំបាកជាច្រើន
ដូចជាមិនត្រូវបានគេទទួលស្គាល់ និងមានជម្លោះជាមួយគ្នា ដោយសារតែភាពខុសគ្នាផងដែរ។
(ភីលីព្វ2:2)

25. បិតាអើយ សូមជួយការពារ
និងដឹកនាំដល់អ្នកដែលធ្វើដំណើរទៅតាមតំបន់ដាច់ស្រយាលនៅហ្គ្រីនឡែន
ដើម្បីរៀបចំថ្នាក់បង្រៀនព្រះគម្ពីរ។ សូមអោយការនេះ
ធ្វើអោយអ្នកដែលនៅតំបន់ដាច់ស្រយាលនោះមានការផ្លាស់ប្តូរ តាមរយៈដំណឹងល្អ
ការនាំសេចក្តីសង្ឃឹម អំណរ និងជីវិតថ្មីពីព្រះយេស៊ូគ្រីស្ទ។ (2កូរិនថូស 5:17)

26. ឱ ព្រះវិចិត្រវិញ្ញាណ សូមប្រទានកម្លាំងខាងអិច្រាណាដល់ស្ត្រី
និងគ្រួសាររបស់ពួកគាត់នៅប្រទេសចិន។ សូមអោយពួកគាត់ស្វែងរកព្រះបន្ទូលទ្រង់
និងយកទ្រង់ជាភាពកណ្តាលនៅក្នុងជីវិតរបស់ពួកគាត់។ (2ពេត្រុស 1:3)

27. យើងអធិស្ឋានសម្រាប់គ្រួសារនៅក្នុងប្រទេសកាណាដា ដែលមានជម្លោះ
ដោយសារតែពួកគាត់មានពេលវេលាជាមួយគ្នាច្រើនពេក ក្នុងកំឡុងពេលកូរ៉េដៗត្រូវបិទខ្ទប់។
ព្រះអម្ចាស់អើយ សូមប្រទាននូវការផ្សះផ្សាក្នុងអាពាហ៍ពិពាហ៍ និងគ្រួសាររបស់ពួកគេ។
(អេសាយ 4:31-32)

28. យើងអធិស្ឋានសម្រាប់គ្រួសារដែលមានកូនមានបញ្ហានៃការលូតលាស់។ មានពេលខ្លះ
តំរូវការរបស់ក្មេងទាំងនោះ គឺច្រើនជាងអ្វីដែលអ្នកថែទាំអាចនឹងផ្តល់សម្រាប់ពួកគេ។
បិតាអើយ សូមប្រទាននូវការគាំទ្រ និងអោយពួកគេដឹងថា ទ្រង់គង់នៅជាមួយពួកគេ។
(ទិក្ខុមន៍ 33:14)

29. បិតាអើយ
សូមអោយផ្ទះរបស់យើងខ្ញុំជាកន្លែងសុវត្ថិភាពដែលពេញដោយសេចក្តីស្រឡាញ់។
សូមជួយអោយអ្នកជឿដែលកំពុងប្រយមមុខជាមួយភាពតានតឹង និងអ្នកគ្មានការងារធ្វើ
ចូលទៅកាន់ទ្រង់ និងស្វែងរកទ្រង់ ជាជាងការមានជម្លោះជាមួយសមាជិកនៅក្នុងគ្រួសារ។
(ម៉ាថាយ 5:9)

30. ព្រះអម្ចាស់អើយ យើងសូមថ្វាយគ្រួសារដែលមានការសោកសៅដោយការបាត់បង់
សូមទ្រង់ជួយពួកគេអាចផ្តល់ផុតពីសោកសៅមួយនេះ
ហើយសូមទ្រង់កំសាន្តចិត្តពួកគេដោយសេចក្តីស្រឡាញ់របស់ទ្រង់
និងប្រទានអោយពួកគេមានកម្លាំងក្នុងការស្វែងរកទ្រង់។ (2កូរិនថូស 1:3-4)

31. ព្រះអម្ចាស់អើយ ទ្រង់គឺជាព្រះបិតា សូមអោយសេចក្តីស្រឡាញ់ និងវត្តមានរបស់ទ្រង់
បំពេញដល់ដួងចិត្ត និងស្មារតីរបស់ក្មេងៗដែលមានតែម្តាយ ឬឪពុកដែលចិញ្ចឹមបីបាច់
និងប្រទាននូវការផ្គត់ផ្គង់ដល់ពួកគេផងដែរ។ (ទំនុកតម្កើង 68:5)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង
100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2021. 07.

អធិស្ឋានសម្រាប់អាពាហ៍ពិពាហ៍ គ្រួសារ និងអ្នកម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯង

គ្រួសារជាសហគមន៍មួយដែលបង្កើតឡើងដោយព្រះផ្ទាល់ ហើយក៏ជាសហគមន៍មួយដ៏ធ្ងន់
និងចាំបាច់បំផុតផងដែរ។ អ្នកអាចទទួលបានសេចក្តីស្រឡាញ់តាមរយៈឪពុកម្តាយរបស់អ្នក
ហើយអ្នកក៏អាចឃើញសេចក្តីស្រឡាញ់នៃព្រះតាមរយៈកូនៗរបស់អ្នកដែរ។
ស្វាមីភរិយាគឺត្រូវការជួយគ្នាទៅវិញទៅមក។
សូមអោយយើងកសាងគ្រួសារដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់
ដោយមានភាពស្មោះត្រង់។ >>រំលឹក និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើ
ព្រះអម្ចាស់>> (យូស៊ូ 24:15)

អធិស្ឋានសំរាប់.....

1. ព្រះអម្ចាស់អើយ ការសិក្សាតាមអនុញ្ញាត កំពុងធ្វើអោយមានផលប៉ះពាល់ដល់កុមារ និងឪពុកម្តាយនៅទូទាំងពិភពលោក។ សូមផ្តល់ព្រះគុណដល់គ្រួសារនីមួយៗ ការអត់ ធ្មត់ និងការគាំទ្រ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងមានទំនាក់ទំនង រឹងមាំផង ដែរ។
(២ កូរិនថូស ១២:៦)
2. បិតាអើយ យើងអធិស្ឋានសម្រាប់អ្នកម្តាយនៅប្រទេសរ៉ូម៉ានីដែលត្រូវបានប្តី បោះបង់ ចោល។ សូមប្រទានអោយពួកគាត់មានប្រាជ្ញា ក្តីសង្ឃឹមក្នុងទ្រង់ មានការអត់ធ្មត់ ក្នុង ការចិញ្ចឹមកូន មានជីវភាពល្អ និងទទួលបានការគាំទ្រពីសហគមន៍គ្រិស្តសរសៃ។ (ទំនុកតម្កើង 57:1)
3. ព្រះអម្ចាស់អើយ សូមការពារដល់ក្មេងស្រីនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានមនុស្សបោកទៅប្រទេសចិន ឬម៉ាឡេស៊ី ដើម្បីរៀបការជាមួយមនុស្សប្រុសនៅទីនោះ ដែលកាលនេះមិនមែនជាអ្វីដែលពួកគេចង់ធ្វើនោះទេ។ (2 ថេស្លូណូនិច 3:3)
4. ជនរងគ្រោះដោយអំពើហិង្សានៅក្នុងប្រទេសក្រូអាត មានការភ័យខ្លាច និងស្ថិតនៅក្នុងគ្រោះថ្នាក់ពីសំណាក់អ្នករំលោភបំពាន កំឡុងពេលប្រទេសនេះកំពុងបិទខ្ទប់។ ព្រះអម្ចាស់ សូមការពារ និងជួយអោយពួកគាត់មានសុវត្ថិភាព និងស្តារពួកគាត់ឡើងវិញផងដែរ។ (អេសាយ 41:10-12)
5. សូមអោយគ្រួសារតង់ហ្សានីទទួលបានកម្លាំងខាងព្រលឹងវិញ្ញាណ ដោយការចែកចាយព្រះបន្ទូលព្រះ និងអធិស្ឋានជាមួយគ្នា។ សូមអោយពួកគាត់មានការគោរពគ្នាទៅវិញទៅមក មានសេចក្តីស្រឡាញ់ និងមានការរីករាយជាមួយឪពុកម្តាយ និងកូន។ (រ៉ូម 10:17)
6. ព្រះអង្គអើយ យើងអធិស្ឋានសូមអោយព្រះអង្គជួយដល់គ្រួសាររៀតណាម ឆេះយោគយល់គ្នាទៅវិញទៅមក និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ (ទំនុកតម្កើង 112:2)
7. ព្រះអម្ចាស់អោយ យើងអធិស្ឋានសូមអោយទ្រង់បានជួយដល់ស្ត្រីដែលមិនអាចមានផ្ទៃពោះនៅកូកាសូខាងជើង។ ការនេះបានធ្វើអោយប្តី និងប្រពន្ធជាច្រើនមានជម្លោះនឹងគ្នា។ (1ពេត្រុស 3:7)
8. ការលែងលះរបស់គ្រួសារម៉ូស្គីមនៅប្រទេសឥណ្ឌូនេស៊ីមានការកើនឡើងនៅកំពុងពេលកូរីដនេះ ដែលធ្វើអោយមានឪពុកម្តាយ ជាមួយកូនមានការពិបាកក្នុងការស្វែងរកការងារធ្វើ។ អធិស្ឋានសូមអោយគ្រួសារទាំងនោះនឹងទទួលបានការផ្គត់ផ្គង់ ដូច្នេះពួកគេនឹងមិនបង្ខំអោយកូនស្រីរបស់ពួកគេរៀបការដោយសារតែចង់បានលុយ។ (ម៉ាថាយ 18:10)

9. សូមថ្វាយការសរសើរដល់ព្រះអង្គ ដែលកម្មវិធីស្រីក្នុងក្តីសង្ឃឹមបាននាំសេចក្តីសង្ឃឹម កម្លាំងដល់គ្រួសារនៅក្នុងប្រទេសព័រទុយហ្គាល់ដែលជួបប្រឈមនឹងកំពុងពេលកូរីដនេះ។ សូមអោយកម្មវិធីនេះបានផ្សះផ្សារ និងនាំសន្តិភាពដល់ជីវិតរបស់ពួកគេ។ (ម៉ាកុស 10:6-9)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
ក្រុមហ៊ុនចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

10. ព្រះវរបិតាអើយ យើងអរព្រះគុណទ្រង់សម្រាប់ក្រុមការងារនៅក្នុងប្រទេសអេត្យូពី កំពុងបង្រៀនស្ត្រី និងបុរសថា ព្រះបង្កើតពួកគេដូចជាអង្គទ្រង់ តែកាលនេះត្រូវបានបំផ្លាញ ដោយសារតែអំពើបាប តែពួកគេអាចស្តារឡើងវិញតាមរយៈការសង្គ្រោះរបស់ព្រះយេស៊ូគ្រីស្ទ។ (លោកុប្បត្តិ 1:27)

11. ឱ ព្រះអម្ចាស់អើយ ទូលបង្គំអធិស្ឋានសម្រាប់ការប្រែចិត្ត ការអត់ទោស និងការផ្សះផ្សារសម្រាប់គូស្វាមីភរិយានៅអាហ្វ្រិកខាងត្បូង ដោយសារតែគូមិនមានភាពស្មោះត្រង់។

12. បិតាអើយ យើងខ្ញុំអធិស្ឋានសម្រាប់ប្រទេសកូរ៉េខាងត្បូងដែលរៀបការ ហើយក្លាយទៅជាអ្នកម្តាយនៅវ័យក្មេង និងមិនមានឪពុកម្តាយនៅជិត។ សូមអោយការចាក់ផ្សាយកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមជាធនធានខាងប្រាជ្ញា និងចំណេះដឹងដល់ពួកគាត់។ (ទំនុកតម្កើង32:8)

13. ព្រះអម្ចាស់អោយ សូមជួយដល់ស្ត្រីដែលចិញ្ចឹមកូនតែម្នាក់ឯងនៅក្នុងប្រទេសបូរនៀ ក្នុងការថែទាំរាងកាយ ចិត្តគំនិត និងប្រព្រលឹងវិញ្ញាណជាអាទិភាព ដូច្នេះពួកគេនឹងអាចមើលថែអ្នកដទៃ និងជាជំនួយគាំទ្រផ្នែកអារម្មណ៍ដល់ក្មេងៗដែលត្រូវការ។ (អេសាយ 40:31)

14. ព្រះបិតាអើយ យើងអធិស្ឋានសម្រាប់ក្រុមគ្រួសារទាំងអស់នៅក្នុងប្រទេសប៉ារ៉ាហ្គាយដែលទទួលបានការសង្គ្រោះរបស់ព្រះយេស៊ូគ្រីស្ទ។ សូមទ្រង់ប្រទានកម្លាំង និងជំនឿរឹងមាំតាមរយៈព្រះបន្ទូលរបស់ទ្រង់ និងសូមអោយពួកគាត់ទទួលបានសេចក្តីស្រឡាញ់ និងការអត់ទោសផងដែរ។ (ទំនុកតម្កើង 119:05)

15. ព្រះអម្ចាស់អើយ សូមអោយគូស្វាមីភរិយាស្វែងរកទ្រង់នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ហើយសូមបង្ហាញពួកគេអោយមានអំណរជាមួយគ្នា និងមានការសាមគ្គីគ្នាផងដែរ។ (1ពេត្រុស 4:8)

16. ឱ បិតាអើយ សូមជួយដល់គូស្វាមីភរិយានៅក្នុងប្រទេសហ្វីលីពីន ក្នុងការអោយតម្លៃដល់ជីវិតអាពាហ៍ពិពាហ៍ និងយល់ពីទំនាក់ទំនងដែលពួកគេមាន គឺដូចជាទ្រង់ និងក្រុមជំនុំដែរ ដែលផ្អែកលើសេចក្តីស្រឡាញ់ ការអត់ទោស និងមេត្តាករុណា។ សូមអោយពួកគេដឹងថា ទ្រង់ជាគ្រឹះយ៉ាងល្អ ក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ និងគ្រួសារ។ (អេសាយ 5:21-23)

17. ភាពជាម្តាយដែលត្រូវចិញ្ចឹមកូនតែម្នាក់ឯង ព្រះបិតាអើយ យើងអធិស្ឋានសូមអោយពួកគេទទួលបានការគាំទ្រ និងការផ្គត់ផ្គង់ ដល់អ្នកម្តាយដែលរស់នៅក្នុងជីវភាពខ្វះខាត និងកូនៗរបស់ពួកគាត់ដែលខ្វះមធ្យោបាយក្នុងការទៅសាលារៀន។ (2 កូរិនថូស 9:8)

18. ព្រះអម្ចាស់អើយ សូមអោយគ្រួសារ និងដៃគូស្នេហានៅក្នុងប្រទេសអេស្បាញ រកឃើញការព្យាបាលសម្រាប់ទំនាក់ទំនងដែលបានបាក់បែក តាមរយៈព្រះអង្គ។ សូមទ្រង់នាំមកនូវការផ្សះផ្សារ ការសាមគ្គី និងសន្តិភាព ព្រមទាំងបង្រៀនពួកគេក្នុងការចេះអត់ទោសគ្នាទៅវិញទៅមកផងដែរ។ (1 យ៉ូហាន 4:16)

19. ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់ការបង្កើតម៉ោងចាក់ផ្សាយកម្មវិធី “អ្នកជាមនុស្សមានតម្លៃ” នៅក្នុងប្រទេសប៊ូរូន្ទា ដែលកម្មវិធីនេះ និយាយពីបញ្ហាអាពាហ៍ពិពាហ៍ ជីវិតក្នុងគ្រួសារ និងម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯង។ (សុភាសិត 16:3)

20. ឱ ព្រះបិតាអើយ សូមប្រទានកម្លាំងដល់ស្វាមី និងភរិយានៅក្នុងប្រទេសឥណ្ឌូ អោយមានភាពស្មោះត្រង់ជាមួយទ្រង់ និងជាមួយគ្នាទៅវិញទៅមក។ សូមប្រទានអោយពួកគាត់មានចិត្តដែលអត់ធ្មត់ សុភាព និងស្វែងរកសាមគ្គីភាពនឹងគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ (ទំនុកតម្កើង133:1)